

This is a digital copy of a book that was preserved for generations on library shelves before it was carefully scanned by Google as part of a project to make the world's books discoverable online.

It has survived long enough for the copyright to expire and the book to enter the public domain. A public domain book is one that was never subject to copyright or whose legal copyright term has expired. Whether a book is in the public domain may vary country to country. Public domain books are our gateways to the past, representing a wealth of history, culture and knowledge that's often difficult to discover.

Marks, notations and other marginalia present in the original volume will appear in this file - a reminder of this book's long journey from the publisher to a library and finally to you.

#### Usage guidelines

Google is proud to partner with libraries to digitize public domain materials and make them widely accessible. Public domain books belong to the public and we are merely their custodians. Nevertheless, this work is expensive, so in order to keep providing this resource, we have taken steps to prevent abuse by commercial parties, including placing technical restrictions on automated querying.

We also ask that you:

- + *Make non-commercial use of the files* We designed Google Book Search for use by individuals, and we request that you use these files for personal, non-commercial purposes.
- + Refrain from automated querying Do not send automated queries of any sort to Google's system: If you are conducting research on machine translation, optical character recognition or other areas where access to a large amount of text is helpful, please contact us. We encourage the use of public domain materials for these purposes and may be able to help.
- + *Maintain attribution* The Google "watermark" you see on each file is essential for informing people about this project and helping them find additional materials through Google Book Search. Please do not remove it.
- + *Keep it legal* Whatever your use, remember that you are responsible for ensuring that what you are doing is legal. Do not assume that just because we believe a book is in the public domain for users in the United States, that the work is also in the public domain for users in other countries. Whether a book is still in copyright varies from country to country, and we can't offer guidance on whether any specific use of any specific book is allowed. Please do not assume that a book's appearance in Google Book Search means it can be used in any manner anywhere in the world. Copyright infringement liability can be quite severe.

#### **About Google Book Search**

Google's mission is to organize the world's information and to make it universally accessible and useful. Google Book Search helps readers discover the world's books while helping authors and publishers reach new audiences. You can search through the full text of this book on the web at http://books.google.com/





~

• .

Holle, K.F

॥ की भ की (का की ६ अ म हो ३ का की ५

ျယ်ပါတို့ ကျောက သက်တဲ့ ကို ကွေ့ပြီ ပုံ ရှူးမာ ကျော

காட்டில் விருவி

ๆพางลักง ๔งพงๆพงๆพงลักๆพน่า 🛣ง

ရာမ်ာရူမှာကျ

a woon on my

யிய வெயை அது விக்க ஆர்மு வூவி வ வி.

டற்ற டமை இத்

ผิงคาเลิกเลย

1878 แพพลาน วัน จะละวิจายเลียง วัน เพียง แก่ พันธุ์ เมลา เมลา เพียง เพียง เพียง แก่ พันธุ์ เพียง เพีย 11.5 Julie

# HAMONG TANI

## (DE VRIEND VAN DEN JAVAANSCHEN LANDMAN)

BIJDRAGE VOOR DE KULTUUR VAN DE ARÈN-, DIOSPIJROS KAKI OF DADELPRUIM, RAMEH EN SAGO-BOOMEN, ZOOMEDE DIE VOOR DE EENDENTEELT.

GETROKKEN UIT DE GESCHRIFTEN VAN DE HEEREN

K. F. HOLLE,

Dr. R. H. C. C. SCHEFFER,

EN

E. PANEL,

IN HET JAVAANSCH VERTAALD DOOR

F. L. WINTER,

TE

SOERAKARTA

VIJPDE DEEL.

BATAVIA, LANDSDRUKKERLJ 1878



# ในเมาหมูคู่ถิ่มพิทูฒพปมเป้

Hamong tani vijfde deel (Javaansch).

งก xัก (เรียญ \ เม เย ฟ เก เรา เรา เรา เก ก เรา เก ก ๆ เภ ๆ ท ผม ๆ เภ ๆ เภ เท เช้า เช้า เม คา 🖑 กั เค้า ผา 🗗 ជាហ្មាកាសា ១១៧ ស្នែ ស ចោ ភា ចោ ភា ស្ព છે હ્યું છો રૂઅ મેં મેં (છો અ મુમ્લ અ ઋ ખુ મન્ન) પુ મેન แกกเท้า กา พูพูบาร เทิ เม เกา เม เกา เม เป็ เม กุ เท ลิ บุลกู พื่ เพล ฦ เบ็ เต ภ ฦ ฑ เก วัก เบ เก \ லி ஸகி மூலி கா சு ரி ரி ரி ரி ரி கி கி கி கி கி கி கி ပျရှာ့ရက ၅ က ဃ၂ ( ၏ က ၃ ဃံ ဃ၂ ကု ရှာ က ဟိ ဗ เทม วังเบิมตี เก ๆ เกิ เกง เก ผู้ เร ท์ ท ๆพระผูลกี้ ลัก (เกิม ๆ เกม รีม แลา ค์ เก नामा १ ए मू भी पा भा में भा मा ना मा भा भि ही ही। 

្គ្រាយ៉ា នោសខ្មកា ៗ នោះ ភាំ តែ គិ កាំ យ៉ា ជា ជិប្រសិ នៅ សំ សំ សំ សំ សំ 2000 សា សិ សំ សំ សំ សំ សា កាំ សា កាំ សា សា យ៉ា នោះ ភា កា ស ភាំ សំ សំ ស យ៉ា ហ្វេ យ៍ បា បា នោះ យ៉ា 12 នោះ ហ្វេ ស្បា ស យ ភា កា ស្តេ យ៉ា សា បា កា សា »

การเกาะการเกาะการเกาะการ การเกาะการเกาะการเกาะการเกาะการเกาะการเกาะการเกาะการเกาะการเกาะการเกาะการเกาะการเกาะก

ลก วัท (เรื่าสา) เม ยา ๆ หูกู เขา เข้า เก้า ๆ เกา เข้า เกา ๆ ។ ភេក្ខាសាក្ខាសាកា ភេស្ត្រី ស្ត្រាស្ត្រាសា ភាំ កោស ខា นิพ ๆ เคา ๛ ๆ เบาซึ่ง เมาเกา เกา เกา เกา છા હ્યું હો રુભ લેંગ હો (હો ભાગના અ ઋ બાના) પા છે. แกกเท้า กา พูพบาร เทิง พุเคา เมื่อเกา เกิด กา กา ลี ฟ เล ซึ่ง เพลา ๆ เป็ง เทา m ๆ m เกา วักับ เกา w រស្រាក្សា អាស្ត្រ ស្រុខ ហា ប៉ោ សា ក្រ្តិ ស្បា្រ ខា មា ယ် က မေး ကျပဲ ဖာ က ၅ က က ျက် က ေ က က ေ ပျံရှိကျယ်ကာမာျှ\ ၏ကႏေပ်ာမျက္ကရူကတိုးမာ เกเม นักเบิมโต เก ๆ เกิ เกา เก ผู้ เล เท์ ท หา ઋห้ที่ ๒ๆ พา หาราง พา พา หา หา หา หา หา หา หา หา หา selle by the men men the men men men men selle പന്നായിലെ സ്ത്രൂത്തിലെ പ്രത്യാത്തിലെ വേ नामा १ ए मू भी पाम में भा मा ना ना मा मि ही ही เมา ๛ ปา เป เป เป เม เป้ เน ป เส ร ป เส ร ร เม้า เบ นั้ง

යු 35 OF OF U ~1. มีเมื่อสัญญาก เกาะ เมื่อสัญญาก เกาะ า**ะก** กำเท

ग्रामा में में में की की मा मा की हा की का का की हा का आदी का आ मा मा भी की को का का की हा गा का का आही की की का की की की की की कों \ 2000 \ आ की का भी की की की की का की का का का की आ की का आ मा का आ की का की का की की का मा का आ की \ को का की का का का की होंगे केंग कि क्षा की का मा का आ की का का का की होंगे मा का की की का का का का का का का का की मा का की की का का का का का का का का का मा का की की का का का का का का का का का


្យាយ៉ា គោល់ ៗ ខាំលើ ស ។ សិ ៗ ចោ ស វ៉ា យ៉ៃ កា គោ ចោ ។ កា ភា ៖ ។ ។ ស ្រ ខាំ ហ ស ខ្យំ ឃ៉ាំ សិ ៧ សិ ៧ ។ ស្ពួ ខា ។បា ៖ ស វ៉ាំ កាំ កា ចោ ភា ខាំ សា ភា ។ ។ ។ ស ្រ ខាំ កា ៖ ហ ប៉ាំ ចោ ភា ។ ។ ស វ៉ាំ កោ កា ហូ ស ខ ចោ ចោ ៖ ស ស៊ាំ ។ ហា ៖ ។ ។ ស ហ ្ ហ៉ាំ ស ហ ស៊ី ភោស ខា ។ ។ ស្ពួ ប៉ាំ តោ ។ ស ។ ។ ស ស ។ ។ ស

வருகை ஆருக ஆர்க்கு குறுக்கு வ ๆ ๆ คา เก้า คา เก้า ๆ คา เก้า กำ กำ เป เคา เลเกิ กา 4 พาเทษา 5 m คีก เกษา เก ม คีก เล เท า ค เล้าเกา ๆ เกิงกา เมยาเทเบิญปุกฤหาก» *၅*က က ဘိုာ် ဧဂ ပျွန်ဂ ဧက ဧဝ ဧဝ သူ ဧဂ သန္တေ ဧက မော် ၅ ဧက พางค์ เอา เกา เก้า ๆ เอา เกา วีที (เป็ว เก่า เกา โด้ เกา เอา โด้ ളാഹചസവ്പം പെറ്റ് കല് പുഹസമാചു സ คู เก เต เก ฆ เก เขา เท้ เท เบิ เต ภา ๆ ท เก ทา นิธิ ๆ เท้า ๓ เพลา รู เท็า เๆ เคา เม้า เทา เกา เห็า เขา ๆ เขา வலியின் வில்வாயிய வையிய வக்கி ကုက ကျေ ဟာ ယီ ကု ယွာ န ထြာ က က ရွှေ ယီ ရွက္ခ ၏ ဟု ယီ เภภา ๆ ทางกรีที่ เก้า ๆ เกา ะ เกิ เกู ๆ เพา ะ เยา เกา with m m wis in in in E in n win in e in in आणू हो हा अश्रेष्ट हो हो हा का अक्षा हो हो हो हो हो का अ ุ่งลักษา เการุงที่ เทาเป็นกาก กา เกษา เพา เพา अ. เพา เพา รู เพิ่า เพา พา เล็ก เพา คั้ง เพา

យិសាភា ។ ការ សើរ ម៉ោ មា ។ មា ម្លេច ។ ទូកោ ក្បេ ដោ ឃិន្តមា ខាំ ។ មា ។ កា កា កា សោ ឃំ ហ៉ា ម៉ា ហ្វក្សា ភា ខា៍ មា ហើល មា កា ខាំ មា ក្ស សិសាភា ។ ការ »

ယာဆံတိုးကို ကာ ကုဃာလ ကုလ ေလွ ကွည္တိုင္း မြို မရှိ လာ ညေကာ္သ

إभणा के नण के कि क्षा का कि का का मा का ना ना का ना क्षा का ना क्षा क्षा की की की की का का का का की की का का की का ना का ना की की की की की का का का की की को की की की ना ना का ना की की का ना का की का की ना की का ना ना का ना की का ना का ना का ना की का ना ना का ना की ना का ना ना ना की की का ना ना का ना की ना का ना ना ना की की का ना ना का ना की ना का ना ना ना की की का ना ना की की



# ไฒฒาพพูคู่ถ่นามิถูญพพ d ม ยไ*๛*

Hamong tani vijfde deel (Javaansch).



### | படைய வழுவிய வருவை வள்ளது |

Hamong tani vijfde deel (Javaansch).

န္ကေကျန္တို့င္တာ မြို့ပုန္က ที่ เป็นเพลา เล่า เพียง เมา พามา  $m \stackrel{\sim}{\sim} m \stackrel{$ ๆ เภๆ ทางมาๆเภๆ เภษๆ เชิง เชิง เปลา วิทั่ง เล้า เมา ฮิเ សិហ្ស ៗ ភេ ភា ១ ។ ហ ស្វិ < ស៍ ចោ ភោ ចោ ភេិ ខា ភា ត្រូ છે હ્યું છો રુખ દેતા છી છી આ મુખ અ ત્રિયા છા પ્રાપ્ત ลกๆเท้า การมูบาร เพิ่ม เกา เมื่อมาการ ស៊ីហុស្ត្តលីសេស*កា្សិសាភាៗ។ស*ភិបាស» லி மாபி முறி மா சா சா சா சி கா சு கா பூ மி மி ហុត្តាក្រាសក្សា ស៊ីតារូ ម៉ាស្តាក្រ្តាក្សា ម៉ាំ**យ** ចោស ងឺសេសិសត្ថិស / សិ ភា ស ស ម៉ូ ៤ ហ៍ ។ स असेंग ए ए र्स्नी ए स जैंग संगण स सेंग हा जा ए। हा ลาง เมา เล็ม เลม พา ก พา เค เทา เคา เกา เคา สา เลย ร ัก เก มเต ๓ เม ที่ ๆ เท ะ ๆ ฑ เก ฦ เต เต๋ เก ๆ പന്നായിലെ സ്ത്രൂ പ്രവേശന ആസ് എസി സ്ത്ര नामा १ ए मू भी भू भा में भा भा ना मा भा भा की ही है। เภาภาคา เกาหายังเกาและ พาเลา เพิ่ง

p நின்ன கிர் வானியில் கிரியில் கிறியில் கிறி

ചെ എന്ന പാ കു എന്ന ക്ക് ന്നെ നേ നേ വേഴു എന്ന ക്നാ ๆ พ ค วที่ ค ยั้ง ๆ คา เท้า ซ้ำ ซ้ำ เป คา วล เบิ ๓ ๆ 4 พาเมาชาง ธง เคาเลาง เคาเช้าเกา มาเล้าและเทา เก เล้าเกิดสาดให้ เลา เลาเลาเก็น เก้น ปลา และ ๆท เก ว้ท้ เม เม เหิ เก เม เม ว เก วะเย็ เก เม้ ๆ เก พางค์ เรา เก เม้า ๆ เรา เก วิกั (เรียก) เก เเริ่ เกา เรา เกิ ളാനചസവ്യം പെറ്റ് കല്പ് എന്ന ലേ പു സ () คุภ คก เกิว คา 🗻 คก เมารู เบ้า เกา เบ้า เกา กา กา เคา เกา นิธิ ๆ เท้า กา เหมูนาร เท็า บุ เคา เม้า เกา เกา เก็า เกา ๆ เก ၅က ၅ ၂ ကယ် ၅ တူ ့ ကြ က နက္က ယီ ည ့ စီ ဟု ယ เภภา ๆ ่า เกร้า เก้า ๆ เกา ะ เกิ เกี ๆ เพา ะ เกา เกา ம் மு ய ய வ வ வ வ வ வ வ வ வ வ வ வ வ พพูเติ ฺฒ พ รุฬา เป็นฤ เก หา เป้า เล้า เอิ เก พา ุ่งลัก โภ เกา รุงที่ เกา เรียก เกา กา กา เกา เกา พ 

រាស ។ ។ ។ អ៊ី ស ខា ។ អ្គ ៤៩ ២ អា ភា អ៊ា អា មោ មា មា ។ អា អា ស ស ស ស ស ឃា ឃាំ យា អា មា មា ឃាំ ဃဆံတိုးကို ေကျသလက္သလန္လက္သက္လိုင္းရွိ မွာကို လာဇ္ကာက႑။

ந்தை விருத்து இது விருத்து விருக்கு விருத்து விருத்து விருத்து விருத்து விருத்து விருத்து விருக்கு விருத்து விருத

ണ്യെൻ പ്രസ്താന്ത്ര ക്കാര്യാന്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര ക്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത പ്രസ്ത്ര പ്രസ്തര് പ്രസ്ത്ര പ്രസ്ത പ്രസ്ത്ര പ്രസ്ത പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത്ര പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത്ര പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത്ര പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത പ്രസ്ത്ര പ്രസ്ത പ്രസ്ത്ര പ്രസ്ത പ്ര

ျယ हो क्या क्ष्मि भ न भ अ ३ न का ३ क्या भ अ १ का भ हो भा भ भ क्ष्मि न भा हा नण ३ का अ नण ३ नण ३ क्ष्मि भ का अ का की भा मा कि न भा की की भ क्ष्मि की हा। "

្បាក្ខបានត្រួក ។ សិក្ខាតា មក អ៊ី កើ និក្ខិ កើ សិក្ខិ កា ស្ពី បុព្គ 2000 ( កា កើ ) សា កើ សា កា ត្រួ ក្បា ( ហា សិ ស្ពេ កោ ហា ចោ សិ កា សា កា ហា បា បា ប្រកា ហា កា កា ហា សា ចោ ហា កា កា សិក្ខា កា កា ហា សា ហា ស្ពា ហា កា កា បា ស្ពេ ហា កា សា កា សា ចោ សា សា ហា កា ហា សិព្ទិ ហ កា កា ស ភា កា ស ចោ សា ស្ព

ๆเพรเม มฤบาเม ซา เกา ๆ เกา ซา เมา ๆ เกรเมู ซิ ๛ เกา เกา แ

## ी ज्या त्या भा क्ष्य त्या है व्या व व्या व व्या स्था ।

मुझ का थी का थी का दाना का मा कि इ मा का हित का माँ का की का कि का का का मा की की की का का की का की की का का का की की का का का की का का का का दा का की की का की की की की की का की के का का का दाना का का की की का न का थीं का जा ម្តាំ ទៅ មា កា ស ស្លា ចោ ស ស្តា មា ។ មា មា មា ស សា សា សា សា មា កាំ មាំ ស ស ស ស្រ្តា សា ស សា ហ ហ ហ

न हा का न की का हा न का का हु हा हु का का अ बह ही का का का देख ही "

្យាស់កំ ។ យា ឃើញ អា មា យា ។ យា មា ឃែ មា មា អា សា ខុ ហោ យា ( ) អា យើ អា » ស្រី អា ស ឃា មា មា សា ស ។ ស ខា ស ន សា អា ស ន សា សិ ស ស សិ ខា ស ខុ មា មា ៤៣ មា មា ១ ម្រ្តិ មា ភាំ ម៉ា ម៉ា មេ ២ មញ្ជ ក្នុ មា ម៉ោ មា មា មា ម៉ា ម្រុ ម៉ា មា ភាំ ម៉ា មេ មា មា ១ កា ៤ មា មា ១ ម៉ា មា ៤ មា មា ភាំ ម៉ា មា ភាំ មា មា មា ភាំ មា មា ១ ៤ ម៉ា ៤

| | W & ~ 1 & ~ 13 \ E | W & m \ 1877 \ |

က သိုဟာ ဧရ မက္သ ေတာ့ မာ မာ မာ မာ မာ မာ မာ မာ မာ का न की १ २ १ मा का भा भी की का ला है का ही ही का अस्ति सर्व औं महा मुला ३ स्त भी का की का का स्त्र का का ေသ ကာ ကာ ၅ ကာ န ဆို ၅ ကာ ၅ ကာ ကေ ကျ ၅ ကာ န တော ညှေ मु क्षां भ अभा ए ? थेंग की भी थेंग बंत ब्ह क्ष्रं का की बता ๛ๆเก่ \ เกล้าเก็า เก็า เก็า การ เก็บ เก็า เก็า เก็า ள்ளின் வேரிய விறியின் விரியின் บางๆ เมาเบ้า เกาเมา ๆ เถาเท้า เกา เกา เกิง (อารุ เมาเก้า ကာကျမွာ်၊ ကၽိ $\sim 2 \sim$  ကုလာကျ $\sim$ ကုလာကျမော် ဘီးတီး ကေရကလေးကို ကဏ္ကရာရွာ အောက်ငြေး 10 ရလာမှာ႔uแพนเบร เห็น สิทาเกาลา เคาสาย ทุเภทุเท เท ภา โด เก วีก้ เกา เก เท เท เท เท ทุ เท หีวังที่ เล้า ภายา รุง เม เภาเม เกา เกา เกา เกา เกา เกา ๛฿๛๛๛๛๛๛๛๛ฦ๛ฦ๏ๅ๎ $\sim$   $\sim$ က ကို က် က တွဲ လာကို ပျက က ကို က ကျွစ် က ု(ပျ

MO FIGURE WIND A COLOM C के जा का न न का की र की की का न का न का न का ] N N B B N N N N N E 3 N M 3 N N S E E E வை அவைக்கு வூயாவி வகிக்கு வாகியாவு விக்கு η em em j 100 សំ ខ្សា បា en និស ្គ្រិ m en j 5 ហិ ၽီ ေ ေကေပါး ငာ ရုန္လာ နည္း ၏ ဟို ရ က ရေ ဟု ရ ရာ ေရ က္တက္မွာ ကေသို႔ယူမွာ မွာ ကု လို႔က်ေးက ကုသ ဥက္သက္သ ហាបុរកភា្រាហ់សញ្ជីកាស្យ ស ហិឝិ េ ហ៊ាំណ ញ្ជាញ៖ ឃុំសើស្លាស អហិសាស្បា» ரி மு பா வி ம் மீர் மீர் மா வே மா வே வே சி வே வி เพาะเมื่อมาบาลิเพิงปาการาชาการาชา ស៊ីស្លីកាស្យុ និសាសយិស្តិស្តិស ១៣២៦ហិ เท็า กา เกลา เกลา เกาะ เก็บ เกา รับ เกาะ เกาะ เกาะ ကျေက ဤေကာက္လိုကာရွာလက္ကလ $\sim 2$ \ကုလာက္ျightharpoonsက၂ ၏ မြို့ယ ၏ ကူ ၏ က அကို က ပ ု က ု ၏ ပါး ဤ व्या क्ष्म क्ष माना क्ष के कि का माना का असी

> *ារបាស ស្វាសសារ* ស្រាសសារ

#### ្រាញដោះ 1>

பி பு நி மீர் கா மா ஏ மா க த ஏ கா மா மா ர மா க கர கா ស្បា ម្ចាស់ មា មា សេ ខ្មាល់ មា សា ខ្មា து கூறி தூரி கூறி விரு விரு விரு கூறி  $m_1$   $m_2$   $m_3$   $m_4$   $m_4$ ရ စာ ရ ကာ  $^2$  ကေ႔ စာ က ပော က ေ က ုန္က ကေ စားပါး သက္နဲ့ သက္နူ 2 လို ရွာ ရွာက ပါး ကို ကောင်း လို ည္ကို ဟိုး က ဘိုး က ဇဌာ ဟြာ ယ္လို ဟု လ္တြဲ့ ကာ မဌာ ဟု မက ဟိုး ဇာ พฤตาร (ผู้ ยาเท ฦาง ยา ๅ ๆ เถ ๆ เถ ้ยาเก เรื่า क्तू रिष्ट्रिक हाँ \ 20\ की बहि \ की की श्रम हा आका . പ്രത്യായ പ ે છે*ો જા*રુ हा हिन न भी का भा की न ला र की हत हा की का का ของเชียง พู เม เม เม เม เม เม เม เม เม ന്ന് ഞ് ബ ല പൂന്ന ല പു സ എ ല്റ്റ് so m isn 8 6 mas

၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) ၂ ( ) มา ราง พาศารณ์ เลิ มา พาศัยษายายารณา พาษากู က္ေရးကူးစားတဲ့ ကျေကို ေကာ္သြလဲကို ยิกางเกินที่ แห้งให้ ผู้เหมาให้ เกาผู้ เล้าเกาเก็บ જ્યાનું આ પ્રાંત જે જે જે આ મુખ્ય જે આ જે છે મુ ทัพ เล้า เกา เกา เลา เกา เลา வை அள் அழ் 15 மின்ன வி வி வி வி வி வி வி หู้ เกม เมหา เมษา เมษา เมษา เมษา เมษา เมษา ျက်းကြေးရသည်။ ကောက်ကောင်းကြောက် **។ ខា អា ។ អា ៖ ឃា** \ ကေသောက် ကေ ကျကမေး ကြွဲ ကေသို့၊ ကသေး ကုလ်ား ေတေ ကေ ซึ่ง ๆ พา ะ ๆ พา ะ ซึ่ง เติ เติ เตา ๆ เตา : mm เส ကျပာ နကုန္ကာကူ မက ယီဂံ မက် ကူ ဟာ (မြို့ကူ ဆာ နကု ဆာ န ที่ บุ เก ឝ เต เทิ เต เต เ ြည်း ကျားကျားကျောက**ျော** नाम अध्यक्त कार के का का का का का का का ना ना क्षा की १ हम भी बह क्ष्मी की (क्ष्मी ត្ត្រាស ភាំ (ញ្ហាសា 🗸 ผู้เกาหมือนกการห **്ലെസ**വ്യാത്ത് വസ്ത

e $\mathbf{u}$  $\mathbf{v}$  $\mathbf$ **พิมพา**ภ พัญธาตามโดย และ เพาะเพาะเพาะเพาะเพาะเพียง யைய்கிய அயில் விகிய முல முவ ท เพา म मा भू भू दें। सा रिंग म ए सा अ की की सू an on zwi wi m n an m win un wi n an As in คา พายานิยิทิบพายา ๆ ๆ คา เทิษ **ം** പുന്ന പ്രത്യാന പ്രത്യാന് എന്ന് പ്രത്യാന് പ്രത്യാന് പ്രത്യാന് പ്രത്യാന് പ്രത്യാന് പ്രത്യാന് പ്രത്യാന് പ്രത്യാന · 유 씨 중 가 15 시 와 윤 시 한 한 화 중 등 의 의 의 의 의 र्खा 🕻 १६८ व्ये क्लिक्नी ती क्ष्म क्ष्म क्ष्म क्ष्म 🐃 क्ष्म ள்ளை 52½ வளவு கல்ல் டைபி புள เมเลาสาก วิจาทุพาทาง เกิด เกาการ์ เราเกา ကို ကြို့မှာ ဧရ ကျကျနေl = 2ု ဂျကျကျ 90\  $\eta$  m m m m m m m**டையை விருவில் விருவ** மை का में में कि एक अप कि का कि कि री 150 m 🤪 m m m 100 m m m m ന്ന് പ്രധാന്വ ์ งผพ ผิ ซิ ทิ றவ வடி

மை இசு நிறின் இதியு வலியு திறியு ทึง พ์เทพยาๆทุกเซ็าเทพิๆเกล้าเก็ติ கையாய் வருவாகு காகு காகு காகும் क्ति का त्या के की की की का का का का का की ती है। யானுவு கு விலி ஆன்ன க்கீ வு வ வி யி *സ്റ്റേ പ്രാസം*ബവുൻ അക്കലപ്പെട്ടാണ് मा का में न न ही पा का माना न क्षा है का ही का ही क्षा மா பா மீர் மு நில மி கா கி கா வ வ அக வ அக ய வு மா அக்கிய அம் மா வூ வக்கிய விலிய கா சி ஏ மா ஏ கு ஆ கூ கி கி கி கி கி கி கி கி an ~ n on of the n on on an an on on an al of an on பி ள டி வீ க் வ கி வ ப ச பி (டி கு www.m.m.eg \ 5\ wpm.ng.eg m wp.eg \ 7\ wp พาษา แล้ว เมื่อ က်ောက်ႏ 20\ ကုလ ကျေ\ လကုလ ခန့်ကို ကို ကုလ တော် ငြေး

ကုန္ကြေယာယ်းယိာတြောမွာမွာကို ကျမဴး \ 7 ပျာကကျေ ကေၾကီးလူကျ 29 ကျပီးယာဒေ ကို ကို \ 62\ ကေလကျေ

្រាញ់: 2∞

၂ ေရး ေပါ ေတာက္ သည္ေတြကို ကို ေတာင္းကို ေက်ာ္မွာ ரமா நையா மிழ் மாகிய விரு நிரு நா \ முகி ளையாயு மாவு வை அலீர் கள் வு வாவு வக் சி மு ่หา 🗸 เข้า 🗸 เพียง พา ชีวิ เขา เถา หีวิ เนา หาว เพื่า ชีวิ เนา கி கா மீர் கா கா வு வா வு வா கூறு கா வ கே அறு พาเมเม (เมาเล้ม เลาเปม เลน เลน เลน เลน கை அரவ ரே மார கா வர மா கரு மு மாப் வ ഖ്യൂ നൂസൂ നി സ് നെ ച്ച തെ ഗത്ത് \ സ മ പ **ു** സീ के का के कि की की की की की की की की மாறு வா வாள்ள வாக விளாக விலா வி  $\mathfrak{M}$   $\mathfrak{m}$ **ហុក្សា ភោស្តី ភាស្ត្រ ស្តាល សាស្ត្រ សិសិ** ញើញស្លា សិខ្មរ និ មា ភា ។ មា ស៊ា ស៊ា ស យុ នា 🛪

## ្រាយាណី: 3≫

### ្រាញាំ: 4%

ျက်းကံသေ ေ ျရွာ္ကလိ (ော္ဂ က်ော လံ လက္က ေရာက္က ရွာ္ကေရာ က ခွေ ဟာ က်ော က ၃ ၅ က က ကာ ကာ ) 100 က နေ ) က က न का न ला न ला क्यू एए र जी जा का क्य का क्यू का ना की कार ही की शका की भी का भी का का हा ही का अन ๆเกเบ็เเกลา เกา ๆเกา ะ ฮัก 1 เกล้า ๆเกา ะ ชัก เกา ស ហើរនៃ (ខារស ហើរភាពហា ហើញ បោញ កា កា 100) **സു പ്രൂ** പ്രൂപ്പു പ്രൂപ്വു പ്രൂപ്പു പ്രൂപ്വു പ 

### ្រាញ់: 🛪

คักเกาลู 270 ๆ เกิบบาง คกฤบารฤเทารเกาเ หลี พุท เลท เท เท เท พา พัก เล้า \ 180\ ทุ เป็ เพรุ\ ស ។ ។ នេះ សា សា សា សា សា សា ស្ព្រី យ ស្មិ ឬ សា សាំ ស പ്രേയ ഷമ്പസിയ്ക്ക് പ്രേട്യു നിന്നി 100 പിന്നാട്യ

ทุณภาคทาง เกาะ เกาะ เกาะ เกาะ เกาะ 1875 พ lew on which dar Higging on you  $|| ( \mathcal{A}_{\mathbf{k}}) | ($ 

រាស្ត្រស៊ាស់ មេខាញ សំ មេ មែរ មេ<u>រ</u>ាស

មើលមា <> ខេត្តមារៈ កាញសូមើមកម្មាញរបសាឃុឈ្មះមើត ស្រែរយោយរមម្រីឡើញមៗឈរកៗពិសីគ្នា/

# ត្រាមម្រុមិញមក្សាណរពក្សសំឡ*>*

**എ** க ஆ എ ஸ் 2 ம வ (ഗ്രുഗ്രാണ്ക്ക് เทศเทรศเม มรศ เทรา ปุ เภ เทุง क्षा भाग स्तु १ का मा स्तु हैं। सा सा m en m is im n in m en n a an sim n en ๆ ๛า 2 ก็กับ ๆ ๛า 2 ๆ ณ์ 2 N गुन का किन क्षुन क्षुक्र का की का क्ष्रों का क्ष्रीं का ក្សាគ្នាលេក្ខហេ ភាខេត្តប જા લુ જા જો આ જા છે છે જે બાળ જો છે જે જે જ 1 161 x 2 1 m 2 m 161 m 151 (151 m m) w की का म का हैं। का का की १ की का का का के हा သက္ကေလး သိုလ်ကူ ကားမွာ များႏုိင္ငံး ကာ ၃၀၀ ခေါ် ကွား เม็นผู้เพิ่มใน มะเทพพพา เว้า พเก က္ရွိက ကို ပျ႑က အန္အရက် နက ၏ ယကို ယြင်း ลักมาบาง เมา เกราม สาบาลักเก็นสิ่ง ના માં હૈંદે માં જેને માત્ર માત્ર જેને માત્ર હિંદ માત્ર જેને માત્ર જેને માત્ર જેને જેને જેને જેને જેને જેને જેને

Hamong tani vijfde deel (Javaansch).

am of tins of am s in af of no ses of our som in af พุเลง เก็เลยา ตุ้เมพา ๆ เกเบิ เลียาทาง ม เต้า แล้ว แล้ว เลือง <sup>င်း</sup> က ဖွားက ကျပာ ဖွား ဟု က က က က င်း **ကေါ်က ကီး ၃ ແက ဖို့ရ က ကျေ႔ဖို့ရ က ကု ဖြော ဖို့ရ က ရေ** வ ஆ ஸ்ரை மாய் வின் வையை விக்கியில் வகி ត្តែកេរុសិតាខាតលិសតាំត្រូក ភខារា។ក្តើម៉ា កោ ហើស ខុស ចោ ស កា ភ្លៃ សំ ស ជ៉ា ។ ហា ១ ។ ហេ ១ เล็บ เมา หา้า เมาเกา เมาเกา เมาเกา เมาเกา ၂၂ ဟ က က ၉၅ ဟု ကြ ကြ က က က ဧာ က ႏဟ သိ ဖော ဖိက ลัก า เก็ เริก ยา ลา ก็ทำ ลัก เกญ เกรก เกม เรา សា សិ ខ្ ហា ហ្ម មា មា មា ស្ប ស ហ ។ ស ខ្លាំ ស៊ ។ មា พามา คา ๒ ๆ คา ๒ ๒ พามา มา พามา เมา តា ភេ ខុ ភា ស្ម ភា គា មា ភា គា សា ភា កា (សុ ភា ស ខា ๆแรงเปล่าเมื่อให้เปลายากเบื้องอา ๆเกูก യ പുഡിയുട്ട് സയിച്ച് പ്രവാധി വി ลภ โท เซ เซา ซึ่ง รู ลก ลิก เบ้ ลม สิก \ เภ ฤเภ รู ลม 🚓

ന്ന ഗ്രൂയ് നെ ഗ പ നെ നെ हा हा ही की में के की 17500\ m & am an an an an z in an an in an an -<sup>.</sup> เกิ เก เม เม ๆ เกู ๆ เกาะมู เท ๆ เพาะ เม เม เท พองาเยาเยางารัฐพุทุกเรียกเกีย សិ ត្តិ ភ អហិសត្ថប៉ាំ ចំហាញចាច់ ភាបរាហ្ งกา กา กา เกา เกา ทั่งกำหากา เกา เกา พางกา พักษา ังภพ นิเภ เทโก ผู เก ม ๆ เก เก มี เๆ เก เอ เก En m ~ m m m m m m m m m m m m m พังเทศิล เกล้า เกเทเทียา เกาเกา เกาเกาเกา कें भ के कि की पा का ना हा का हो का अ का छ கையில் பியில் மாக்காரி நிலகியி ഹ ഹന (യു ലേ എ് യ നി നെ ജി തി വെ യ സ്വേ ၂) က် ကုက္ခန်း ကုဏ္က ကုဏ္က ဦးက ၏ ဇာ က ကိုး မှ ကု ๆ เก. ภักาท เม. มะติ เก. มะติ เก. ๆ เทร ๆ เคร เต. ๆ म स्तु र स्त्रि क्षा १ भी का भा कि का स्त्रु भी की भी भा स्तु की ഷ ഷുന് ഇ ലി വി പെ വെ ഒ എട്ട് പ് ഡാ പ് നെ പ ഫ പൂ ൻ ന ന ന എ ലൂ ു ന്ന് ന വ ു എ ന്ന ന ന យោប៉ា(ឃ្មាយាស ១៣ ភា ភា ភា ភា ក្រាប្រាស ភា ១៩ सू का हा न र का न कि को पा का सूत का की हा का अ ही का क्षा न हा न के न का का का का की कि र का की की का का र केंग मा में का का ही का न का को न की की को की हा की र की की र न का के का का न का का का का का न की की का की हा का का आ

ந்தியையிய பிற நாயியியில் நாய வி சுற்ற வு வி டி வீ டி மு க கி டி வ மாயு .ហ៊ា កា ត្រ្តេ ត្រុ ប៉ា កា សិខ កា ស ខា ១ខ ហា ភ្នំ ហុ ភ្នា *သက*ေၾကြက္သစ္ကြာက ကုလက္ခ်လက္သက္ မ်ာ က ည္သရာကြက္တိုယ္ရက္သက္သည္။ ကို ကို ကို ကို ကို ကို ကို ကို ម្ចាសាស៊ាមាឡាស៊ី មោ គ្រា យ៉ា មា ស ខា ១ ។ ហា អា្ណ हि न भें कल हों का हूं भी ही ही ही पी ही हा हा ကေသာင္ကာည္သိုက္ခ်ာတူကကေသးပါသက္သေ ๆ พรรม เท้า ๓ เพ้า ๓ เพ้า พ ปุ พ โล้ เล พ้า เม เพ ့ကျပာႏွယ်ကရလာနကူကာနက္ကူမာ ကျမား ထိုး (ဤ ဤေလျှ வவலை ஆணிலாய முன்வ மு வ அளமு .ഹ. സ പ്ര സ്ത്രീ പ്ര സ്ത്രീ പ്ര സ്ത്രീ പ്ര സ്ത്രീ പ്ര സ്ത്രീ വി സ്ത്രീ വി സ്ത്രീ വി വി വി വി വി വി വി വി വി വ . ကျေဟာ က ဗြီး က ဇာ ကြွ က  $\sim$ ျကို ကာ ဟာ မွေ ဟာ ပြာ ညှ  $\mathbf{w} \in \mathcal{M}$   $\mathbf{w} \in \mathcal{M}$ ந்த கையில் காவரமாமிய உள்ள வகையி न सूर हैं। का का न सूर का आ की का औं का कूँ काँ का किंग का की र ही का र का की का | %

யாவியுக்கான வகிகள்கள் வாகும் வாகும ത കതെ സര്ഭ ന്നൂ ഓ ഒന്ന നേ ന ന ന്നു വ ញ្ជាទី ការបាយ ញ ស្ពី ហុ ភ និ នៅ ភា ហ ហ ស្ព ൺ സ്വൂയ് ഒയ്യ കയാ എന്ന യ എന്ന win อ้า เกิ ๆ เบ ม เกิ เกา เม เมา เม ๆ พร เก้ เก็ เบ้า ๆ ๆเทา เทิงกาม ทางการสุดที่งกาง ที่งา ๆเม က် ကျကျ စေး ကာ ၅ ကာ န ၅ ယံာ န ဟာ ယံာ က ကျ ကျ ကျွ ကြွ *ယူ၅၈ ౫ ၁၅ က် ၁*၁ ရှှေ ၏∖ တိုး ကော် ဃ က် သ ၏ ~ ျ मक्ष के के मून का का का न का न का न का न का न พุษภูผูหัก เกากัก ๆ ภาย เป็ก เกา เฦ குறின் வ ஐ க கா வ கா கா வ வ வ வ வ പസ്യെയ്യുമുന്നു വുബ് 1300 വല്ലും ചി 1500\ ພາພາ ທຸງ ໆ ບາ ຊ ກ ທຸ ທີ່ດ້າ ໆ ພາ ຜູ້ ໆ ຍາ ຊ ກ ຍາ ຊ าา เก ม เบา เบา เบ้า ๆ ม ว้า ะ ๆ มาว้า ะ ม ผา เบา เกา တို့က်ကြီး များကို ကောကောင်းကို များကို ကို ကို ကောင်းကောင်းကို ကောင်းကောင်းကို ကောင်းကောင ะพพาก มณิพ ม์ กาะตากาศาคาที่ เก้า เพาะอิเกาหฏ เก็

ง เกษ) เฎฑ m ะ ๆ เก้า ะ m ลิเ (บ ๆ เพ ะ mิ เม ந்த விரு விரியியியியியியியியியியியி க்கைய்கள் வகிகிகையுள்ள விருவிக்காக พากา เพิ่มใรๆ การๆ เมราบาฟ เพษาปกษา .എംഎ` ബന്നുവര്ലെ അപ്പെന്നുവു ലാഹ്ന് നെന്ന ကြေးကြောက္ကြက္သည့္ ကို ေကြးကြယ္ကြက္ေတြကေတာ့။ എസാഖക്ന എന്നകിനെ കെറുനെ കെട്ടുഗ്ര  $oldsymbol{a}$   $oldsymbol{$ ၹႝ႞ၯၯၯႄၭၮႝႜၐၴၯၮၟၯၣၹၴ႞ၯၮၰႝၯႜၮၟႃ ၂။ မောက္ကမာက္မမာမာ မွာ မောက္မမာ မောက္မမာ เภาผิด มหิตั้งก็ก็ถึงๆดาวๆ เท่าง ๆเทาง ๆเกาง முமிய மிறுமாகி கையுவியிற்ற க்கியுர แรกเกา เมื่อเป็น เมื่อการเล่า เมื่อเมื่อ เมื่อเมื่อเมื่อ की เพ้า ๆ เมา हित्त का न्में का हित भी हता ही की मी की की का नी மைற் பய பயியில் கூடிய மாறு விகியிய மாறு வ வகையை விருவிக்கு விருவிக்கி เขาบุ เก เบิ รา เถิ ๆเท้ ๓ ๛ ๘ เต เม ฦเท เท เก ซี่ ๆพาค ฺลฺฆ ๅ ฺฺฐ ฺพ ฺฆ ฺ ฺฦ ฺฑ ฺฐ ฺ ฺพ ฺฦ หภู โค เย เค ๆ เค้า เกา เกา เช้า เขา เกา เถ้า เทา เกา เกา เกา เกา η ហា ហ៊ៅ អភី អភា ហ៊ៅ អា ហ៊ា អា ភា អ៊ី អ៊ា ម៉ោ \ का क्षा भी र का क्षा की का का का का की की की की വ് (ച്ന പ്രേസ ഷസസ് ഡ സ ഷ പ്ര പ്ര സ് വേട്ടി ะเกาสา เมาสา เล่า เมาสา เลา เมา เลา " ្យា យ៉ា ហ៉ា រុ ៗ សា រ ។ ហា រ សា ខា 🧸 ភ្លេ ហ៊ា វិសា ហា រ នៃ ៣៣ស្តី២\ η៣2ηល៉ា2២៧ស្ត្រម ស្តី៣ ង**ម៉ា** ๆ กรๆ เกรา กาเพลาง วันมา เกเบ็น มา ริเม स्त्री की की का की က် ယ် ကြ ကုန္တာ ကုယ် ၿပီး က် ကုယ ကု က ကု ကုန္လာ ေကာ့ മാമായായ സമ്പ് പ്രാത്ര പ്രവര് പ്രാത്ര പ്രവര് പ്രാത്ര പ്രാത്ര പ്രാത്ര പ്രാത്ര പ്രാത്ര പ്രവര് പ്രാത്ര പ്രാത്ര പ്രവര് പ്രാത്ര പ്രാത്ര പ്രാത്ര പ്രാത്ര പ്രവ് പ്രാത്ര പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രാത്ര പ്രവര് പ്രാത്ര പ്രാത്ര പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രാത്ര പ്രാത്ര പ്രവര് പ്രവ് പ്രവര് പ്രവ് പ്രവര് പ്രവര് പ്രവര് പ്രവ് പ്രവര് പ്രവ് പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രവര് പ്രവ് പ്രവര് പ്രവ് പ குறு கே சு பி பு குறிய கா பு கா கா மு கா 

ဦး ပျ ၅ က အသက်သော ၏ ေ၏ က ၃ ကေ က က သည့္အ မြို ပျ ၅ က ေကာက္မလ လ

i) when  $\gamma$  with  $\gamma$ 

हा भरणीर में का छी भा हि (छा भ भ की क्रूं म का တိုး ကျေ က လို လာ ေကာ္က ေကာက္က ေကာက္က ေကာက္ อง เลิ่ เพา เท้ เป เพ เก m เก เอ ๆ เก ร เม เท \ เท வ்ள அது சுழு நினவு விர வலி ம் நிழ ស្តេខាសខា ។ ក្លេ ។ ស្តេ ។ ស្តេបា ភោស អស្សេហ ប៉ា ភា อเมา โดย เลีย เลยให้ หายการเลี้ยง เกา เกา हा कि कि की में अर कि के एक कि कि कि मू मू मू मा வு வு வ வ வ வ வி வி வ வ வ வி வ வ ही भरण के क अर्थ की के ला का कू ला न हा है **ം ബ**്രന്ത്ര അവര്യ പ്രത്യാന് പ്രവാധ പ്രവാഗ പ നമാപൂർഷം വുഹധമാസ് പ്രസംഗനാട്ട का च्या का की का को की की का (का टा का की टा का की

**๚๛**(Վ๛ฃ๛ฦ๛๛

ျှဟုကြီး ဖော်ဘိုး မက် မက် မော့ ဖော့ ဘော် ဆီး တိုး မော ကျွနော် am en en y an q am on q en z q am s am q an s an ளுள்ளை அளமில் ள வ வ வ அள கூ ள்ள்ள்ள்ளை கிறுவுக்கு கி புகைய ကို ၃ ၅ ဧက 2 ၆က မဂ သွ ကျေ ဟာ ဧက က က က က မ္တာ့ 2 နို့ကို கள் களரை வய வகை உணிக்கிக் குறியின் நடி သော ၃ ကေးကို ကောက္သူ (ပြီးကြာ ၃ ကျယ် မက မက် က ကျယ္လည សា ភ្នំ កោ ខា យិ ស ស ក់ កា កា សា ) ភ្នា យិ ។ ភ្លា โลก เม พุพ เลา โลก สุด โลก คุณ เมา ร เมา ลิก ใช้ท เล้า ह्यं न मा देश अ हों ना मा हो भा न भा दे ही की छा। เม่าเก ก๊า ก๊า เก เล เก้า กา เก ล้า เก้า เก เก เก เ .พา โล ๆ คุด ให้ว่า เขา ๆ เขา คา เขา เขา เขา ขา เขา รา เขา คา ขา .คนะี ๆ คน (เกา ) บุเกิ เกา ๆ เกา อา ๆ บาร เก 🛪 🥰 คา คา เยายา วุ่งยี่ เกาทาง วิบุค าเกยิ ซึ่ง កាឃ្លិស្មស ភាស ខា ស្មាស អ កា ឃិ សា អ ខា សា "

ណ្ដីញញួយសៀ*>* យោលសេខមេស៊ីលួសទ្សាស្នេស

၂။ မာ ေတြး ကို မာ မာ ေတြး မာ ေတြ မာ ေတြ မာ ေတြး မာ ေတြ မ

ស្តាស្ត្រ ខាំ ហ៊ាំ សេ ច្បា ខា ។ Cm ហា្ក 18000\		
เพิ่น เพาะเลย เมื่อ เลา เมื่อ เลา เมื่อ เมาะเลย เมาะเลย เมาะเลย เมาะเลย เมาะเลย เมาะเลย เมาะเลย เมาะเลย เมาะเลย		
az เพาศเทาเท้าท้ามาเกิดเพา พาษป		
ளுள்ளிரைவாள்ளாற 27000\ மில் இ		
am ผึ้ง 12ง m m ัง 324000ง เกิ เลิง ลง		
$ \tilde{\mathbf{w}}_{1} = \tilde{\mathbf{w}}_{1} =$	ſ	1620,
၂ ယ က က ဦး ဟု က ઋ ဗာ ဟု ဗံာ ၅ က ကျ		•
พึง 50ง เมพ์ ภาษา พาษา เมื่อเกาะมี พา		
พฤ 25\ ๆ มา หฤ พฤ เซา เซ็า เม็า เร็า \ 12\		
$m m m m m m m m \sim 600 \sim 100$	»	150,—
ท เพ เพ เม พรุพิ ทุพาร เพ เพ พั เพ้าพิ		
และ เกาๆเทาเท้า ท้างาชีว เกางา มาเกา .	»	75,
		,
$am m_1 10 m m m_2 \dots \dots$	p	120,
၂ က ယ်က ရှုဂ္က က က က လဲ လဲက က် က ေ		
வி டிற் மா கி து க ஃர் ம மூ ர து ச மீ பு		
พางฤเทิงข้ามเท็น พาง มญางกฤ		
รง ๆ ผืงพรุง	n	80,—
Monderen zen Bulbanmen Ariguez	n	100,—
၂) ကေယ်ကလို ယူရို့ ယို မာ ကို က က ဘို		

49
ണ് ന്ന ന പ്ര സ സ സ വ സ എ 2\
ကျပီးယႏုတိုံ ကဏ္ ၅ ၉၄ နကို မျာ က မာ့
η ας 2 ας γ f 16,-
။ က မာ ဧာ က နာ က မာ က မာ က ဧာ က
က္ က ကို ဆို၊ က က ကို ၃ ဟို၊ ဖြင့ $\cdot$ » 10,—
ม เม ส ส เม ส เม
พา นีวัง 75 ง เพิ เซิ ง เม เท้า m เท้า เม
ന <sub>്</sub> ന് \ 20\ നമ്പണ്വ
๚ เม็า เกม เญิ เป หิ ป เม้า ระพ เญิ นา เพริ
มญพหญ 10\ ๆผืพร\ » 120,—
$m_{j}m_{j}$ f 5142,—
ស្រាចារាស្តែប៉ះ 1> ៧លាសៈ១១១ស្តេល ១១/លា
in: 6\ Daniell
๚ ๓ ๒๓ หรือ ป หา ๓ ๓ ๑ ๑ ๑ ๒ ๓ ๓ ๓ ๖ ๓ ๓ ๓ ๓ ๓ ๓ ๓ ๓ ๓ ๓ ๓ ๓ ๑
$m_{\rm em} \sim m_{\rm em} = 10$
முறை 6\ முஸ் நூ
ျှယ်ကို ဗော မော မော မော မော မော မော မော မော မော မ
ณา เมื่อเกาะ เลา เกาะ เกาะ เกาะ เกาะ เกาะ เกาะ เกาะ เกา

ស៊ាតាភាំពេញទ្យា 120 ពេហ្យ ៣ ព័		,
η m ε		
๚๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛		
ஞ்ளாரி சூர்மா மு வ அவ வி வு மா		
wനെ ഏ ഗൃ ന $A$ തി $w$ $v$	f	72,—
ทุงทฤ (เราๆ อา ~า ชุ้าๆ การๆเราะ เรา ฟ		
ๆเก มาๆเทา เทิงเหล เฎเมเท็น		
ஸின் மெழு உடிய வி நூ ரா ஸ் உ		
இயுளு 25\ வுள்ளு	»	36,—
။ က ၏ ရွေးကို ယူ က က அ န က က န ယာ ၏		
บ (เมื่อมาโญเท็ก เล เลี้ยา เมื่อม เมื่อม เมื่อ		
ယထဲ ေသက္သည္ကို မေတြကေတြက မွာ ကို မေတြက		-
25\ nanag	»	36,
$   \  \mathbf{u} \otimes \mathbf{w} \ _{\mathcal{B}_{\mathbf{q}}} \otimes \mathbf{w} \wedge \mathbf{w} \wedge \mathbf{w} \wedge \mathbf{w} \wedge \mathbf{w} $		
भारणाक्तीक भाषा क्षेत्र भाषा व हा ३८ किं		
முறு கோலிவு 30√ வுவவு	»	43,20
แพลเพลฟ์ แพน พราพ์การเพ		
เม้าเสเป็น เมื่น แก้ เมา เมา เมา เมา เมา		
က်ကြီးများ၍ $12\frac{1}{2}$ ကုလာမာ၍ $\dots$	ď	18,—
แพลิกษาลื่นในพายา พรากเกรา ลู		

がりか(競) 15、 ม ม ม ม			,
เก เล้า เก เล้า เก เล้า เก เล้า เล้า เล้า เล้า เล้า เล้า เล้า เล้า	พักษา เรา 15 x คา เม คริ คา เท เพ		
வு வர வர வில் வாக் வர வில் வாக் வர	က ကို ဟု က္လို ဖိာလ ကို ကက္ယ 12 <sup>1</sup> / <sub>2</sub> ကုလ ကျ	f	<del>2</del> 70,—
เม็าข้ามาเล็ก พูกับ ท เติ บุ เกา 25\  ๆ มา เกา เกา เกา เกา เกา เกา เกา เกา เกา เก	ျ ण राष्ट्र भ राष्ट्र भ राष्ट्र भ राष्ट्र भी		•
ๆ พ ค ค ค ค ค ค ค ค ค ค ค ค ค ค ค ค ค ค	๚๚๗๗๗๓๓๔๔ ๖ ๛๛๛๛		
m m m m m m m m m m m m m m m m m m m	မြောက်အမ်ာ့ကာကျက်ကားရှိလူးကျ $^{25}$		
ளு என்ன வடி 2 வில் வில் வில் வில் வில் வில் வில் வில்	manag	»	180,—
m ชนิ บุ หา บุ บุ กั ขัง ๆ มา หา บาง ขัง ขา มา บาง บาง บาง บาง บาง บาง บาง บาง บาง บา	भाष्य का का का का की भी भी हैं ग	•	
ชาวงพหา ม ฮุล ชิญญา พุ หา ม ผา มี ผา ธัง ๆ ม หา	ฦ๛๛๎๛๛๛ <sub>๛</sub> ๛๛๛		
ளை 5\ ரவளை	ကက္ရွိယျက္သည္ ကို 20\ ကုသက္သည္မွ	•	
เมื่อ เม	เติบรณพาขายาเม็นใหม่ สถานา		,
ลก เท ลูก คุ คุ ล เก้า คัก เม คา ลูก คุ กุ	ang 5\ man ang	>	64,80
ทุนท์) เมลิทินัท เก็นท \ ม เมลิทิ เก็น เกา \ 2 \ ทุนิเพาร	யாது வீழி ரிஸ் வி (வூ யூ s ரி.ஜ		
ளு \ 2 \ ๆ மீஸ் \			•
] เม ๆ ผม เม หูกู เม้า \	ๆเม) เมเทิเท็ เก็เซา \ เมเมมิ เป็น		
30\ man my	•	* .	288,—
,	រា្រហាសលាស្ពាល់ 🕻 សលាសិក្សិហ្សា		
$ \tilde{m} \tilde{m} \dots f$ 1111,20	30\ man my	»	43,—
	$oldsymbol{\check{m}}$ $oldsymbol{\check{m}}$	f	1111,20

സെമ്പ്യൂറ് 2 റിനെയുപടിച്ചു വേള ചു നെവി 9
முல நுள்ளனவ பிரவ பின்னரு 24 வ
ស៊ីសាស្រាយាហា្ស ហ្វាធាយិ៍ 288 ធា
திறும்முறு 12° மாவு >
$\eta$ மடு நிழி பி பூ காறு நியியியாக நி
2
<b>6</b> 9
เภา ๆ เซา ๆ เลา หญิ ๆ เภา 2 ๆ เม้า 2 เซิ เฎ
ๆ เก . >> ๆ เท่ >> ฌ เม เมิ เลู้ ๆ ๓ เต็
เท้า และ เรา 1\ การ เก้า การ การ การ การ 15\
வு வரு ·
၂ က ဗျေသုံ ဗြီ ကျ က သ 2 က က် 2 ဃ ဏိ
வ (ஜீ ஸ்ரி ஸ் ஜி ஜி ஸ்ரி 525) பில
<i>aag</i>
வை வாள்ள வாயுவ வ வி நி மு
$m_1 \sim 30 \sim \eta$ and $m_1 \sim 10^{-3} \sim 10^{-3}$ $\sim 10^{-$
ူလ၏ ဂေါ က သီး ဟု ကု က သန္း ကု က ေးကို

0 0 4 0 4		
က ငြာ ဧရုက် $\gamma$ ယာ ဆီာ ရွှော် ၅ ကာ ဖော် လံ ပေး ပြေ $\gamma$		
1\ നേഡ്നെറ്റുവുണ്ട 25\ നമ്പണ്യ	ſ	56,—
แพลิปพลิปปแพลาปพร		•
ណយ្យ ខា អ សា ស៊ា ត្រៀ		•
(m)\ 15\ m\wm mg m m m m wi\		ı
121/2 man ang	»	540,
ทูเท เข้า หา เช็า เท เม กุ้ม กุษา 2 เกิ เก ล้า		
<i>កាសាស្សាស្ងាសេច្ច សាធាធាធាធិ</i> កាកា		
เท็งเพียง เป็า การเกา เป็งเกิด ส		
เรา เข้า 25\ ๆ เมษา การ	'n	360,—
$\mu$ က ကုစ္မေလး ခဲ့လှက္က်က်က ကုဏ္ဏလီးက $\sim$		
வையூரிய ஆயகிவ அறையி		
45\ палья	n	129,60
M $M$ $M$ $M$ $M$ $M$ $M$ $M$ $M$ $M$		
வைவிநீயுநூ $2$ $\gamma$ யி $w$ $z$	Ď	<b>576.</b> —
រាសកាសលា អាស្រីសាលា ស៊ា អ្វិស្ស 50\		
<b>ကုန္ကာ</b> က္တု	»	86,40
· · · · · · · · · · · · · · · · · · ·	f	2102,40

ിന <u>െ</u> ലുപ്പ് പ്രേഷണച്ച് വേല ചർ	اريه س	12>
விவயிறு கடிய ஆபிய அது கவி	36 \	
យសិស្- ១៣ ហ្វេ ហ្វេសាសិ 🕻 432 ប្រ	Q.	
கின்னது 12 விகி		
ๅๅ๛๛๚๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛๛	ഗ് പ	e eg v
$\mathbf{z}_{\sim}$ $\mathbf{m}$ $\mathbf{w}$ $\mathbf{m}$ $\mathbf{w}$ $\mathbf{m}$ $\mathbf{w}$ $\mathbf{m}$ $\mathbf{w}$ $\mathbf{m}$ $\mathbf{w}$		_
கூடு	f	216,—
เพา ๆ (เซา ๆ เซา ~ มาที่ ๆ สาร ๆ เม้า ะ เซิ เฟ		
ក្រាស្មាន ស្មាន ស្មាន ម្រើញកា ទៀ		
เท้าเลเป้า 1ง เมาเท้า หมือนหมือนาน ระเม		
เห็ยวัญง	»	108,—
ျကည္က်က္ကိုက္မွိက္မက အနက္ က်န္းယာဏီ		
พ (เพิ่งพา) เม เม เมิง เมื่อ พ เม 25\ ๆ เม		
<b>ஸ</b> ு	, <b>»</b>	108,—
រាកយ្យាយ្ណាល្អាល កាល កា មា		
พรพาติคา ๛๛๗๛ฦ๛ฦ๛๛ฦั		
$\mathbb{C}$ $\mathbb{C}$ $\mathbb{C}$ $\mathbb{C}$	»	129,60
แกะอุเกา หาในแบบ หายแกะ กุ		
က က က လ လ လ လ လ လ လ လ လ လ လ လ လ လ လ လ လ		
1\ ကာယ်ကရိုပျရာ 25\ ကုသရာ၂ .	»	54,—

และ และ เมื่อใน และ และ และ และ และ เกาะ		
மையு உடையையின் விறியியியியி		ì
$(\mathcal{R}_{n})$ 15\ $(m)$		
121/2 namm	ſ	810,—
ी ता क्ष्म क्षा क्षी ता का क्षी ने का है क्षेत्र क्षी क्षी		
<i>ហ្យូស ភាំស ច្ច ខា ឯ សា ស្ពំ ក្ ក</i> ា		
ច្រាល់ខេញ់ ស បាល់។ អិប្បភ ន		
เต็พ้า 25 ๆ ผาคา	n	<b>540,</b> —
$   \  \mathbf{u}  $		•
வையில் விக்கு வகுவ விகி		
45\ man mg\	»	194,40
<b>யாது வீழியில் விறு வுறு வூகி</b>		
ณ เม เม เม เม การ 2 \ ๆ เป็ เพ ร \	*	864,—
$     \  \mathbf{u} \cdot \mathbf{n} \right\  $		
man my	ъ	129,60
	ſ	
	ម្ចាស្ត	ì
្ត <b>យា</b> ខាឃ្មុញ ក្នុង មាន		
$     \  \omega n m w w m m m m m m w m $		
m	f	2500,—

แผพพลัญผิดจักาน	•
<b>m</b>	f 2642,—
រាក្សា ស្នា ក្លេស ប្រ សា រាកា ហេ ម៉ោ ស យា	· ·
<i>ள</i> \ 12\ வகி நு மு எலி \ 144\ வகி	• •
സ് നേത്രു പ്രേവ്യ വേരു വരു വരു വരു വരു വരു വരു വരു വരു വരു വ	» 11 <sup>-</sup> 11,20°
$   \  \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \  \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \  $	
ளு \ 24 \ வன்னுளுள்ளி \ 288 \ வ	,
ស៊ាតា ភ្នំពេញ ខា្យ 12\ បាហ្យ\	» 2102,40
$     \  \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \  \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \  \mathbf{u} \otimes \mathbf{u} \otimes \mathbf{u} \  $	
ளு \ 36\ வனி நுளுளலி \ 432\ வ	
ស៊ាតា ភិព្វី ភេទ្ធា ខ្សា 12 គ្រាហ្វេ	» 3153,60°
$\ddot{\boldsymbol{\eta}}$ $\ddot{\boldsymbol{\eta}}$	f 11509,20
มอง เลี้ยา และ เลี้ยา เลี้ย	
คา жตั ๆ เกิดงานาเกาเกา	
$m{\check{\eta}}m{\check{\eta}}$	f 12545,02
] ผ เก เป ๆ เบ ะ เก เก m เท เท้ เท้ เก้	$m \sim m$
เก เก เม เป็ง ท เข้า เกท กา เล็ก เท้า เก เ	~ ~
เราเบิงเทค โย คุ้ม เกคา (เล็งเกา เก	•
m เก เล็ เญ ญั เซิ เท เซ ๆ เถ ร เม เ	

Mermanny.

•

,

## រា**មម្ភាញសា**ខាទាលា भूषा स्थाप के जिल्ला हो अ

*្យាសា តិភី បា ចោ ប៉ា ត្តក្តុ ហ តា ។ ហ 2ស ភា ប៉ា ស ភិភី តិភី പുള് പു ധ്വേ ല* നെ വീ ഗ നെ നെ വീ നെ *ച* मा न का के कि की का का देखा की का की का की की का *ႜ*ၯၟၟၭ*ႜ*ၯၮႄၛႄၴၮၛၯၛၮၮၛႜၯၮႝႜ႞ၟၯၛႄၮ வும் வக்கு பூரியை களு மீர்ள்ள விறி เกยุ เกทุ เทย เถา เกรทุ เกรที่ เกา เกรทุ เกรที่ का अला पु की का कि का का राह्न ही का हा भू क्तू का द พหญาก ภาษัก เกา xx ภา พุทธ เกาะ หนึ่ง เกาะ พา เท้า เกา เกา รูเเส เป้า เมา เยา 🥠 เกา เมา ซ้ำ ทุเบา วะเมา 🤐 เคิก ។ នោ ស្កា ស៊ី អា នោ ន្ត្រាន្ត្រ ស៊ី ស៊ី អា ខ្ ហើ ហ្គមា 🔊



คลัก เม ๆ เบ้า เท ม ๆ เบา เทา เมา เมา เทา เทา เขา เขา เบ พมเพษานาย์ เมาเมาเมาเมาเมาเมาเมาเมาเมาเมาเมา พันักายาวิทางยุทมทาติทุญ *၂၊ ယက* လိုယာ မ္ကေက ဘိဂံ မော် မော် မော် ဆွေ ယ ၅ (ယ မ္လာ ၃ ယာမှာ၂၈၈ ဟု ယ ဧာ မက် မာ ဟာ ဧာ နာ ထိ ေက် ဟာ ဟာ ဧာ၂ ។ ស្លា និយា និយា និយា លែ នោ សិ ស៊ា កែ ស ខា មា ៗ ហារក្បាណរសាងកោត្ត ។ វហ៍ ៤ ភ្នំ ហូ រក្ម ៣ ာ ယူ နေျ မဌာ မက ဆိုဂို စိုက စကာ စကာ စဘာ ၃ ဟာ စိုက် မည္ျ  $\mathbf{m}$   $\mathbf{m}$  ស្ណ័យ ភ្នើ ហួស ភា ភា ភ្នោយ ស ភា ំ កោ ខា ៣ ភេស ភី ស៊ី ទើ*េ* ខាសប៉ាហ្សាសភាខាស៊ីលសក់តែខ្លីហ្សែ ស្ព ប៉ាលាអញ្ហ ហាប៉ាលាភាំកោហាខាកាហារសេអី வி வே பு மு வி இஸ் வ மூ ரா மா கி கி மி கி  $\mathbf{w}$   $\mathbf{w}$ គោលលភាពលាខារ ងឺស៊ីស៊ើ ស្គាល់ កាំ ស្ពឺ ស៊ើ ស៊ើលំ စား မီး ဟို ၅ ဗာန္ ၅ က်ာန္ ဟို၊ မ်ား ဟာ မော မြေ ဧ။ ကျပင်း မွော့  $m_{\mathcal{U}_{1}} \setminus \mathcal{U}_{1}$   $\mathcal{U}_{2}$   $\mathcal{U}_{3}$   $\mathcal{U}_{3}$   $\mathcal{U}_{4}$   $\mathcal{U}_$ ំហំណយ្*ខ*្សា 400\ ហាប៉ា ញោកា *កាសាខ្*សិរ ម៉ោ 🔻

សេ ភ្នំ ខា ហ ស៊ាំ វុ ឱាំ ៣ វុ ឃ័ា មោ ស វុ ៗ ខា ១ ៗ ហ ១ ள் அத் மி ஸ் கி வி கி கி வி வி வி வி விக்க ાન રાહ્ય છી છીં માં માં મી મી રમ છા છા મુ મા ર છેંગ મુ માનુ રાહ્યું พวลพพา ผาก วีที่ เก ยา หุ้า ปู เก ๆ เกา เก้า เก (พๆ เกา เกา เก  $\mathcal{L}$ 6 4 En ij (in ျက္က ကာမ္တြက္သ រ្យាស៊ា ខា លា ស៊ា ខុ\ *ពោបស្ដេសស្បូកឡ* Il guest an con  $\mathcal{M}^{(m)} \mathcal{O} \mathcal{M}^{(m)}$ ]] นี้ที่ ๆ เรา 2 ๆ เก ๆ เพ 2 \ រ្យាហ៊ាលក្ខាសាក្ខាសាក្ខាសាក្ខាសាក្ខាស្រីសា ၅ကရည္ကြက္ႏၵီးလံယေဆြးက *နာ*က္သ ဟာႀကီး၅  $\eta$  m  $_2$   $\eta$   $\dot{w}$   $_2$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$   $\dot{w}$ พัก ๓ ๛ เม (ติ เพา พาเม เลิ า เมา เมา เมา 

 $\lim_{n \to \infty} (n u u) = u u u$   $\lim_{n \to \infty} (n u) = u u u$   $\lim_{n \to \infty} (n u) = u u$   $\lim_{n \to \infty} (n u) = u$ 

 $\| \eta \|_{L^{\infty}} = \eta \|_{L^$ 

เพิ่งเทพณีทาง พี่งกัด เกลา ๆ เกลาเกรา พาเริงเกลิกๆ เพาะ เกามาเท้า พาเท้า พาเท็า เกา เกา സ്ത്രേത്വേ 15\ സ്യന്താല് \ 20\ നൻ സ് സ് സ് ന് आ की मूटा ३ मि भा औं भंग भा का की खा खें। की का का 10\ भाषाण है 8\ भाषी \ भाषाभाषा अभाषा ്കെയ്യ് സ് എ എ പ്രാഷ്ട്രായ് നി ക്രായ് നി സി ഉഗ്ന പ്രാണ്ടുകാനു സാക്ക് പ്രാന്യാന് നാ സ്മി സ്വാന ഹാ ளிய யா கி து து அ\ மீ கா கி கா கு கி கா கா  $\mathbf{m}$  து மி மு மூ  $\mathbf{m}$  15 $\mathbf{k}$  மு மை  $\mathbf{m}$   $\mathbf{k}$  20 மை மி  $\mathbf{k}$ ளி` டீ மி மி ஏ மா அத ஏ ள த மு மு மு வ வ ஆ ๆ คูก 2 ค ภิ ๆ เม 2 ๆ เม .m 2 ๆ เม 2 เกิ เป คฦ ค เม မယ္သည္။ ေျပာ႔ မည္သို႔ မွည္သို႔ မည္သို႔ မည္သို႔ မည္သို႔ မည္သို႔ မွည္သို႔ မွည္သို႔ မွည္သ स्त की ए हा भी ला का कि ना का भी की की का ए १ न ला इ ள்ள அள்ளுவு இலகான் எளு காலம เพญานที่ का นการ หับ เม เพียง เพียง เมา พุ มู का अहा भूक्ति का १ फा कि क्षी भू का भा कि เฏ เกางางงาคา สุดฤ เท้า เก้าที่ ชา ๆ เก้าเกา เกา เกา क्ता का आ का हो का हुए की का की हा की हुए हैं। (ഗ്രുഗ്രം.ന് ം

រាស្រាស់សំ ហើយ គ្នា មា ១៩៩៩៤៣ មា គា ២ ៣ ប៉ា ရာဏည္ရက္မ်ား လမာမွာ ဧဦး လမ္တို့သူဟု ျပည္ပြဲ မော၅ ရာကေနတာကို ကူးရာ ကော့ ရော့နေလ / ရလနေရ သာနက္ခ ๆ เลื เกา เกา เลื เกา เมิว ๆ เขา ะ เกา ภา เกา เกา วัก เก้า เท้า เกา โฏ เฏาเรา เกา วัน เกา วัน เกา วัน เกา การ การ การ ស ភាំ កោ កោ ។ កា កោ កោ ភា ភា ភា ភា ភា ភា ភា ភា માં દ્વાં છે. જે કે જે છે આ ખાતા પાસ કર્યા છે. જે જો આ  $\mathbf{m}$   $\mathbf{v}$   $\mathbf{m}$   $\mathbf{v}$   $\mathbf{m}$   $\mathbf{v}$   $\mathbf{m}$   $\mathbf{v}$   $\mathbf{v}$   $\mathbf{v}$   $\mathbf{v}$   $\mathbf{v}$   $\mathbf{v}$ សា ត្រា ស្បាលនៃ មោហា សិ ស្រាំ ហំ ក្ កា អ្នក ភាំ ម៉ា (m) 1 m (m) 1 m (m) (m) (m) (m) (m) લું લું મુખ (ગાર્જી જેને જ) લા જેને લા જેને આ જેને આ စော် ၅ ကေ ၅ ကေ ကို တြဲ ကို ကေ ကြေ ကြေ က ကေ ကိ દ્યા તે છે જા ના કાર્યો મુખ્ય ક ្យា ស៊ា ស៊ា ស៊ា ស៊ា ស្គា ស្គា សា ស៊ា ស្គា ស៊ា ស្ હા ભા

 $\| \mathbf{u} \| \mathbf{u} \|$ 

அவ்சாவை அடு வ அல அசி யாசு ஆரி விரியு வாரா நாயு விருவிய வார்கிய வார்கி भा भा भ भू हा भ एग ३ भा भ भा एग २० १ छा भूति छैं। เท้า ปาเมา ราวา์น ระพา อีก กุ้น นา การ กุ้น เพา เมา รับา ชาง เทศเภเพล้า เพร เฦ ญ เม สเเทศ กา เพา ร พีที่ เทเบิ เต็กาเทา เทาสามาการ เทา เป็น เก ၈၈၈  $\gamma$  ေတာ့ ေတာ့ ေတာ့ က ေတာ ๛๛ๅ๚๛๛๚๛๛๛๚๛๛๛ न्या भूत का कि हा में की की का न ए द का पू की का क्षा का कि का कि का कि *ၛၮၭၛၨၹၴၭႜႋႜၮႝဢၑၯၟ႞ဎၭၯႜၯၴႜ*ဢႜၯႍ*ၔႄၣ*ૠႜႋၮၯ ហាសាយ៉ាសា uting mmenning els nels / ัย ๆ เก มเท้า m เก เก็ ยา ก เกา ยา เกา ยิ่ง m รู เก้า က်ာ ယ ၅ ယ န သ သိာ တွာ စိုက္ကို မက ဟာ မွန္တို့ဇာ မွာ၂ ဧ၈ မာ ပြာ က္က က နက္ ကို အမြာ မောက္က ကို ကို ကေတာ့ ကြောက္မွာ မွေ *സ* ഗു പ

ู พีที่ ลัก ลา @ ๆ ลูกู พา @ ~ รุ เท ๆลูกู ๆ เท้า ะ เริ่า เ

निकास की का का धीन का के क्रिस्त मार्की क्रिस्त का की क्रिस्त की का क्रिस्त की का क्रिस्त की क्रिस की क्रिस्त की क्रिस्त की क्रिस्त

मंग हि क लं ने मार की भारती की की की की की ही வவுணியுள்ளன் கிறு கைவியி សាណ៊ី ស៊ា ស៊ី ស ស្លា ស្ព ស្ព ស្ព ស្ព សា សា សា សា សា ത്നെ പ്ന പ്രൂ പ്ര സ് ന പ്രിവസം ന ന ന സ് വുറ്റ്റ് എന്ന က က *ဧာ က ယ*ာ နက္သ ဟု ကိက္ခက **င်း က** က **ဧာ ဟ က က** សាលៗ ឃាងឃាងឃ្មាំ ម្ចាំ ម្ចាំ ម្ចាំ ម្ចាំ មា សា เตา 🗝 เบ้าหา แต่ เพางเขา เตา 🛪 เตาง เตา เตา แต่ หู ស៊ោសាហ៊ី។ w em 🦏 នោសី។ ២ ស្ប<sup>ុ</sup> ស ស៊ូ ស ស விளன் ஏ ள ம் ஏ ள நு கி கீ கீ கி கி அ மா வியு ஏன்னும் விஜியலி புளி ளர் ကာ ညီ ေနာက္သူ ၅ ေက ေတြ ေတြ ေတြ လုံးလာ ၅ ေလ หญิงๆห้าๆ ภาษา เกา เกา เกา เกา กัก ร้าง เกา เก็ เตา ๆ เกิ เกา (พุศพาร กา เกา พาเคา ภา เตา » भार्कें न का अनु क्ता का ना क्ष्म की की को का के न **។៣៧ ខា ភី ស្ពើ ។ ហ្សុ \ ៧ ភ ៧ ខា សិ វ ស៊ា** ស៊ា ယ် ဟို ေက ေက ယီ ေ က ေ က ေက ေတ ေတ ေန ေတြ ေပ ေ ေ ๆเทเตเบิเล mๆเกเต็าเท ฅ ๘ เตเท พ ្យា យ៉ា ហ៊ុំ វុហា យ៉ា អាវុសា ។ ហា អ៊ុំ យ៍ កើ អ៊ុំ ហ្វូ អ្វី យ៉ា Hamong tani vijfde deel (Javaansch).

का न की का का मू की क्षा का छी का की की की की की ബരിബ്ബന്നന ക്വനഖ ചുവുഹ്വ ് ഇന്റ လျှေးကြေးကြောက်မှာ ကြောက်များကြောက်များကြောက်များကြောက်များကြောက်များကြောက်များကြောက်များကြောက်များကြောက်များကို พุศ พ พ รุฬท์ เกิ ท เพ ๆ เกเทิ เก ๕ เพ้า ฤเทา ขเพ เท้า เล้า เลา ๆ เมาะ์ เขา เลา สาเตนา เลา เลา เล้า เลา เล้า เท็า การฐาคา ๆ เกิ เกา ๆ เกา ะ เริ่า เกา ๆ เมา ะ เกา เทา เก้ က ရှာ က လာ ရွာ ကျ တျေ နက အေ မေး မေး မေး က က အ အ အ न्यान का की लें ला की का की मा की की लीं ली សោយិសាក្សា សាស្ត្រ ស្ត្រា កោសាភាក្សា មា  $\omega$  နှံ ဟို က ကျွေးက သို် ကေ ကု ဟဲ ကာ က  $\omega$  ကြီး ကေ ကုကေ င်း ကေဆာကျပ သံတေသ ၅ဟာ ဗ်ာ ကိ ကိ ဟု ကျေ\ ၅ ๆเมา ๆ พฤ ๆหา เยาหา เป๋า เขา ๆเมาเถ โย กัญ ทั้ง ๆ หฦ ๆ การ ๆ เท้า ร เซ้า แๆ เก มะเท้า กา กามมา เข้า มา เข้า ภา ကေကက $s \sim 1$   $s \sim 1$  ကေကက $s \sim 1$  ကြွေးကြားကြွေးကေ គេឡា ។ ជា ។ ភា ។ ភា ខាំ ខាំ ហុ ភ ភា ភា កា ស៊ាំ യാ ഗ്യന ഒന്ന് നയ്യ പ്രാക്കാന് പ്രാക്ക് വെയ്യ  $\mathbf{u_{\eta}} \mathbf{e_{m}} \mathbf{e_{m}}$ ေလးကုဏ္သည္  $1 < \gamma$ ပိုးလာနယ္မေရာက် $< 1 < \gamma$ ပိုးလာန ทังกับ 50 กามกฤษากษายาที่รุกาศเกษา **என் நியுக் ஆளி ஏன் பேலி கால் பெல ஆக்களு** 

សិញស្ត្រាស មា អស មៀ កា ឃ្លា ម្និស្ស សា្រ ប្រសា មាសស៊ាំ នោ សេះ មា នេះ ពុ សេ ៖ ហ៊ា សា្រ ស សេះ ហ៊ា ហ្ ស្ត្រី ញ កា មា ស ខា សា្ហ ព យា្យ ៖ កា្យ ស អិរ មា កា ហ៊ា សា អនោ ខា ឃិ មា ស ព ស្ត្រ មា្យ »

निक का स्मृश्यों का स्मृ मुंका का कि का क

## ၂၂ ကေ ၅ က ဒ န္တာ ဗ

<sub>  </sub> ພີ່າ ພາ <b>ມຖຸ</b> ຄຸງ	1857	หการุ <b>วภิก</b> น <b>ุค</b> ภ	25	เมษายาสาย	יוניי
»	1858	»,	155	n	
»	1859	»	1159	»	`
•	1856	ת	930	ល <mark>ស</mark> ិស្លម្ <del>ង</del> រៀសកា្	
· »	1857	»	3015	•	
»	1858	»	7398	»	
•	1859		8801	n .	

្យាហាថា ចោ អត់រ៉ា ហ ខា៍ ស្ដាល់ កើ ប្ដាញ្ជាប ក្នុ សិ ៗ ស្ដ ៗ ស្កា សិ ៗ សា សា សា ស្ដា ប្ដា ប្ដា ប្ដា សា សា កិ ស ខាំ ៗ សា ស ខា – ប្ដា ស្ដា ស្ដា សា កា ស្ដាំ ស កា ប៉ា ចោ អ ញ »



เมาที่มีทาเมาทุเมพเผมเห็นผู้หัส ๆเรื่ ளுள்ளு மே களும் மே மாமிய**து கூ**ற ബനസമത്തിലെ ചുത്തിനെ പ്രി 2000 വേട്ടു ന ചല്യസന്വേഹ് ഞന്ന ഇ ഗ്വാന സൂറ്റ് **നെ ഗ്ന്** भंग भग रंग १ भग रंग १ भग रंग भा की भी भा भा भ யாயாயான விகள்களை வாகு வாகில் காயு เกง พนิสาทานาธิเพา สาทานาบุสาทาง ๆผพเทิด ๓ ที่ ๕ ๆ ทางพรุ พ ស អ ដែល ហៃ (ញា ភា ភា េ ហៃ កោ កោ ហុ ស ខ្លាំ ស្ថា យ พร้างพาผพรัช เปิดา พากิเกาเป็นกุฎ ราง เมื่อ การ เมื่อ แพท เทียบับพฤษ คา เก็บพฤษ ว้างเข้าสิกร வகியாள்ள அபின் அளு வீலா வலி សារ សាមព្រះសេឡាសាម អាម្ចាយា មា

อ ๆ เก็บหมาเทพ ... ... เม็นทางกราม 6 ... มา เม อกาซีเ รูเม เฮีเ เกา เม เม รูเทา เก เซิก **เพ ๆ เม ้า รูเทา** กั em em ภาษัก en ภา eg พัน เมา เรา เกา เรา เพ้า เพ้า (เรา ញ ហុំស ភាស ដីវ៉ា ហាយិ ធ្លើញ ។ ហេ្យ ស៊ា កា ឃុំ ចា ကုန္ကား ကြန္နာက္ေနကို မေနကို ေတြ ကို ကေလးပါး ကေ ஸு முற்ற நிரு நிரா மிற்ற கா பில கா அது ម្ចាស្ត្រ។ M ၂၂ ဖြံ့၊ နဲ့က နော ကို (၉) နေ့ ဟု ကို မေး အ က က မေး က ကို ကို ளு 4 வுளமே 6 வகிளுகலிவளவும் க்கர் வயிலது மது மக்கிலியில் பா வய ជានា ន យោ ឃា ឃោ ស្បា ខ ឃា ឃា ជា ស្រា ខា ជា បា ន សា ឃាំរំ ស ២ ២ ៹៛ ហ មិ សោ ស សិ ភេ ហៃ ភិ ភ ស ២ ។ ស្ព က် ကျေးက်းနေက ရှာ ရှာ ဂါမေါ်။ ။ က က က ္ကို ည ။ ကို 2 က က အ အ သ မိန္လို အက မျာ เกตุ ญัง กฤ เก เม ๆ เก นิ่ม เม้ กา เม กา เก เก็

का होंग हा आ का 1872 का हा का का दा है होंग का आ होंग का का की क़ुत्र की का अ केंग केंग का पा आ होंग का म मुक्त का केंग का का भी \ का मुक्त द क़ुर

តុអ្នកឃិតកំ <b>ឃ្លើញ</b> /				ப்விளவுப்பரு			
	வையில் சியியில்				வையில்விறுவி		
ति कि का भी	ளவலி <b>ம</b> ேளுவூ	ઉઝાગુકા ને જાફ	જાડુ જો	காள வி வினியு	6 มฤษ ก •т≀	e gmr	
₫ᢓ	เกเรียก	ามเทิงกุ	เขามีหน	<b>മെ</b> ജ് ബ്ല	வலிஞ	เลเล็กฎ	
1866	49320	<b>880</b> 9	25418	67141	5462	527	
1867	33329	741	6604	133518	5476	924	
1868	54814	251	2586	167146	7955	1464	
1869	65932	2910	9929	145398	4718	570	
1870	92293	4020	9917	146940	11324	544	
1871	70163	1898	11781	158641	6856	570	
1872	53931	3684	11825	225904	10499	9366	

ျကျည်း စေး அကျပျ စီး စေး က စေး စီး လူ စ္လွ စေး က က အ ေ စေး စေး စေး စေး စေး နေ က အ စို့က္လ လူ စေး စေး က அ ကျ ေ စေး စေး စေး စေ က က က စေး (0) ဟု စေး စေး 15\ စေး ဟု စေျ စေး စေး စေး စေး က က စေး တို့ စေး လူ စေး လ က စော့ စေး ဟု စေျ စေး က စေး က က အ တိုး လူ စိုက္လ လ ေ စေး စော့ စုံး ဟု စေျ ၈

म हम हम हम के हम ស្បាស៊ី ស៊ី យ ស៊្វី ខំ ស ស្វី ហុ ស ៣ ស៊ា ៗ ភា ៖ ហា្យសិ សោ ઋ ៣ ៧ ស៊េ សា ៤ ខា សេ ប៉ា ។ ប៉ា ៖ ។ សោ ៖ ស្ពើ ៧ கை வலுவை அள்ளியை வக்கியியியியியி हा न क्षेत्र का भी जा मा ही है। सा की म ला के जा का ही ทนาทาง พาพาทาทิก พามาโดก เต้า พางา เพา ស៊ា ភេ ហ្មេ ។ ហ៉ា ៖ ។ ៣ ៖ ខ្លែ ហ្គុ ភេ ១ សា សា សា ស្ប หางเมา เก็น หางเก็บ เกา เกา เกา เกา เกา เกา เกา ရယရကမောက ပောရယရက် ရန္မွာ ကို စောံ ကနော် ပျ க் வேய்கள் விக்காய்கள் விக்காக भूत त्या है। त्या हैने का त्या पर है। त्या हैने का हिन พาโล เมา น้ำผู้มี หมู มา เมา เมา "  $\mu$ ကျပော် စာ  $\mathcal{A}$  ကျ  $\mu$ ကြီး စာ စာ စာ စာ စာ ကျ စာ စာ  $\mathcal{A}$ ကြောက္ က်ေးကို ယူကျောက္ၿကီး ကုက္ ေတြက္သည္ តិកា ស៊ា សកា ស៊ា ស៊ា ស៊ា សា សា សា ស៊ា ស៊ា ស៊ា ស្បា « ျကား တီး ကိုး တီး ကေ ၃ ၅ စာ ၁ ၅ က ၁ ကြ နေ႔ (လ อีก ลีก พื้น ปุ ผูา เล ซิ เม ฮา สาคา สาคา ร เกา

- की नामा हम ता ह की पास ना हो हा अ मा हा की \ आही हा अ मा हा भी हा की का है। हो का का हा है हैं। हा का राष्ट्र मा का का हा \
- 5. ဟူ ပြီး စာ သ က ဧ၊ စာ စာ က က က လ စီး စာ စာ စစ်ကို ယ ဧ၊ စာ၂ က က က က စီး ယ စာ သ က စီး စာ ဆ ပေး စာ က တို့ လ တို့ \

 $\| \psi \| \approx m \| \omega \|_{\infty} \leq m$ 

၂၂ ကျေ ယာ ကျေ ကျေ မက က (မော့ ကု အား က မက က မက် မက முக்கு குழ் மால் இடைய விடியில் ကြီး ကြ န ဟု မြာ မက ဟ မြာ မြာ မက ၅ မက ၅ ကို မှာ မက 🦓 យោយិក្សាក្រ ក្រាស្រ្តស្រា ខ្លាំ ស្រុក ក្រា កា កោ ហេ ក្ ๆและ ๓ ๓ ๓ ๆแกะเบ เบ เลิ เก เๆ เถิ เบ วีที เมื่ เต้ท வ் வ யாய் வில அவர் பாற் வில் வில் வில் வில் เล้ามา เมา ๆ เกา ๆ เมา เกา เกา เกา เกา เกา เกา เกา வுளையில் வின்று வாழ் திறிய வாறு am A am an am am am am a m n am a m காலல் ஐய வு வி ஐய வ வ வக்க் மா ลัง เมนามา เก๋ เก๋ เมเมา เท๋ เก๋ เม สัมเมา เกรุเกิญเก พิโฏ้ ทิงญเทๆเกรเม ฆยา ฦเก ฆ की भा नागें न भा का अंका क्ष्मिल में भी मा भी प ญเพิ่มพนิติผมกาที่ เกิญกามทุ ស៊ា កោ កោ ហ៊ា កា កា កា សា សា វ សា សា កា សិ សិ វ พาคางทารักเลียงทารัก เรื่าเก้าเกาชาเก็บกา

ๆ ฮารา พ ฮา พา พิ เทา น ว่า ห้า เกา เกา ผู ห้า เกา ണത്നുവലൻ? വനയിചെയച്ചുന്നെട് ลากๆ (ลัก ๆ เก้า เขา เข้าเบา เหร เกา วัก ลักเหม เบ้า ลาเพา เพา ชา คิดรูเท็ดเบเทเปิดเนินที่เหตุที่เรียกๆเก็ร ๆเม้เขาที่ง เก้า (เบๆเพร เกิน) เบๆเพรม เมสเม -ลูกสูงผู เต้อมาใช้เลื่อเล็บเล็บเล็ หลายแบบ เลื่อเกา เกา เกา เลา เกา เกา เกา เกา സ്രൂ സ് സ് സ് സ് സ് ് വേ സ് സ് വേ വ क्ता प्राप्त क्षा का ना का ना का का का का का का का வுயையுள்ளையையுள்ள வுக்கிக்காக வாறிகிக்கி ஸக் அவர்கள் விக் விக்காக விக்காக விக்காக พิทิ ทิ ส เมา เทเบิ เม พิ้า เท้ เป เกิ เบา เกิ เท เก ฅฅ๚๚ ្យាហ៊ាសាល្អស៊ែសាហាស្មាល ខេស្កាស ១ ៤ ៤ காட்ட மடியுகையினாயு பூல എய்க்கம்க

## டையாதும் சுறிறு சிவது சிரித்தாறு பென் குறித்தாறிறு சிவது சிரித்தாறு

- 1. ហ្វាយ៉ា នោ អញ្ជាប្រសិ ភោព យោ ន នោ ភេ (ស្មាល ន កា ភោ នោ ញ កា នេ ខា ភេ យិ ពុ ភេ ពុ កា ភេ ភ្លេ កា នា ស ស្និ លុ ភាស្រ
- 2. ത6 ഷധ്യങ്ങു . ഗൃൺണനത്തി ഗൃഹസ്യാ താ ഷന്യ തന്നെല്ല സുവി ഗൃസ്സ് പ്രീത്വേ സം ഷ

- त्री हा का का हो भी है। भी ही का का ही की ही का ही की ही हा की का है।
- 3. ៩លំ ៩៣ ។ សាសិ ៩៣ ៩៩ភី (សុ ១ ៩៣ ៩៤ ៩៤)

  ស្ពេល ។ ស្ពេស សាសាសាសាសិ ៩៣ ៩៣ ៩៣ ៩៤ ស្មាស្មា

  សិ ៤៣ ៩៤ ៣ សាសាសាសាសាសាសាសាសាសាសាសាសាសាសាសា

  សាសាខ្លាំ ។ ១៤ ១ ៩៣ សាសាស្មា ៩៣ 🖒 ស្មាសាសាសា

  ស្មាសិ សា ភាព ឃ្មាស្បី 🗎
- 4. ៩ល់ ស្ត្រាប់ ប្រាសា ម៉ា ប្រាសា ម៉ា មា ម្បា ម៉ា វ ប្រសិ មាសា ម៉ា (ឃុញ មោ មហ ម្បិ ឃុញ្ញបា ម្បា ៩៣ ទី ហេស្សហ ្គ ខា មហ ម៉ា ហើយ មោ ១៤ មា មា ស្ត្រាម៉ា យា មា ស្នា ម៉ា មា ១៤ មោ ម៉ា មោ មិ ហេ ស្តា យា ១ ម៉ា ប្រាសា ប្រ
- ह. भ मा भी भी १ एपा र भा का की आभ मा छी का अस्मा का भा छी भा का भू भी मां का छंग छी आ भा अंका का छी एपा भा अर्थना भी भू भू मा भा भा भा भा भा भा भा मा एपा भी अस्मा १ र

. . .

•

